

ការបដិសេធការបន្តសុពលភាពនៃវិញ្ញាបនបត្រ សំណួរដែលសួរញឹកញាប់

គិតត្រឹមថ្ងៃទី 23 ខែមេសា ឆ្នាំ 2020 ក្រសួងសង្គមកិច្ច និងសុខាភិបាលនឹងពន្យាររយៈពេលចេញវិញ្ញាបនបត្រនៃគ្រួសារ ដែលមានការពិនិត្យឡើងវិញនូវសិទ្ធិទទួលបានក្នុងខែមេសា ឬឧសភាសម្រាប់រយៈពេលប្រាំមួយខែបន្ថែមទៀតដោយការបន្តសុពលភាពនៃការចេញវិញ្ញាបនបត្រទាំងនេះរហូតដល់ខែតុលា និងវិច្ឆិកា ឆ្នាំ 2020។ នេះអនុវត្តចំពោះជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារខ្វះខាត មនុស្សវ័យចំណាស់ ជនពិការភ្នែក ឬជនពិការ និងតម្រូវការចាំបាច់សម្រាប់លំនៅដ្ឋាន ការគាំទ្រក្រុមគ្រួសារដែលធ្វើការ និងកម្មវិធីជំនួយស្បៀងអាហារទាំងអស់។ ក្រសួងនេះក៏នឹងបដិសេធកិច្ចខណ្ឌតម្រូវនៃការពិនិត្យឡើងវិញនូវការចេញវិញ្ញាបនបត្រពាក់កណ្តាលនៅខែមេសា និងឧសភាផងដែរ ហើយអត្ថប្រយោជន៍នឹងបន្តរហូតដល់ចុងបញ្ចប់នៃរយៈពេលវិញ្ញាបនបត្រ ខណៈដែលគ្រួសារបំពេញបានតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបានទាំងអស់។

តើកាលបរិច្ឆេទនេះចាប់ផ្តើមនៅពេលណា?
ថ្ងៃទី 23 ខែមេសា ឆ្នាំ 2020

តើកម្មវិធីនេះប៉ះពាល់អ្វីខ្លះ?
ជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារខ្វះខាត មនុស្សវ័យចំណាស់ ជនពិការភ្នែក ឬជនពិការ ឬ ABD និងតម្រូវការចាំបាច់សម្រាប់លំនៅដ្ឋាន ឬ HEN ការគាំទ្រក្រុមគ្រួសារដែលធ្វើការ ឬ WFS និងកម្មវិធីជំនួយស្បៀងអាហារទាំងអស់។

តើមានអ្វីអំពីការពន្យារពេលសម្រាប់ខែមិថុនា?
នៅពេលនេះ សេវាកម្មស្បៀងអាហារ និងអាហារូបត្ថម្ភរបស់ USDA បានអនុម័តលើការពន្យារពេលក្នុងខែមេសា និងឧសភាតែប៉ុណ្ណោះ។ បើរយៈពេលច្រើនខែបន្ថែមត្រូវបានអនុម័ត ការទំនាក់ទំនងបន្ថែមនឹងត្រូវបានចេញផ្សាយ។

តើដំណើរការរបស់ DSHS នឹងអំពាវនាវយ៉ាងដូចម្តេច ដើម្បីទទួលបានសិទ្ធិ និងការពិនិត្យឡើងវិញនូវពាក់កណ្តាលវិញ្ញាបនបត្រមុនថ្ងៃទី 23 ខែមេសា ឆ្នាំ 2020?
DSHS នឹងបន្តដំណើរការអំពាវនាវទាំងនេះជាធម្មតារហូតដល់ថ្ងៃទី 23 ខែមេសា ឆ្នាំ 2020។

ចុះប្រសិនបើខ្ញុំបញ្ចប់ការពិនិត្យឡើងវិញមុនថ្ងៃទី 23 ខែមេសា ឆ្នាំ 2020?
ការលើកលែងនេះមិនអនុវត្តចំពោះអ្នកទេ
ប្រសិនបើអ្នកបានបញ្ចប់ការពិនិត្យឡើងវិញនូវសិទ្ធិទទួលបានរបស់អ្នកមុនថ្ងៃទី 23 ខែមេសា ឆ្នាំ 2020 ដោយសារអត្ថប្រយោជន៍របស់អ្នកត្រូវបានបញ្ជាក់ឡើងវិញរួចហើយក្នុងរយៈពេល 12 ខែនេះ។
ការលះបង់នេះមិនអនុវត្តចំពោះអ្នកទេ
ប្រសិនបើអ្នកបានបញ្ចប់ការពិនិត្យឡើងវិញនូវការបញ្ជាក់ពាក់កណ្តាលវិញ្ញាបនបត្ររបស់អ្នកមុនថ្ងៃទី 23 ខែមេសា ឆ្នាំ 2020 ពីព្រោះអ្នកនឹងបន្តរយៈពេលនៃការចេញវិញ្ញាបនបត្រធម្មតា។

តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបានធ្វើការពិនិត្យមើលឡើងវិញនូវសិទ្ធិទទួលបានរបស់ខ្ញុំមុនថ្ងៃទី 23 ខែមេសា ឆ្នាំ 2020 ប៉ុន្តែខ្ញុំមិនបានបញ្ចប់ការសម្ភាសន៍ទេ?

ក្រសួងនឹងបញ្ជាក់ករណីរបស់អ្នកដោយស្វ័យប្រវត្តិសម្រាប់រយៈពេលប្រាំមួយខែបន្ថែមទៀតហើយការផ្លាស់ប្តូរនឹងត្រូវបានដំណើរការដោយប្រើវិធានអំពីការផ្លាស់ប្តូរស្ថានភាពការណ៍ធម្មតារបស់យើង។ ប្រសិនបើការផ្លាស់ប្តូរបណ្តាលឱ្យអត្ថប្រយោជន៍របស់អ្នកកាត់បន្ថយ នោះអ្នកនឹងទទួលបានលិខិតពន្យល់ពីវិធានដែលអនុវត្តចំពោះស្ថានភាពរបស់អ្នក។ ប្រសិនបើការផ្លាស់ប្តូរជាធម្មតាបង្កើនអត្ថប្រយោជន៍ ប៉ុន្តែអ្នកមិនបានផ្តល់ការផ្ទៀងផ្ទាត់ នោះអត្ថប្រយោជន៍របស់អ្នកនឹងនៅដដែល។

តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបានបញ្ចប់ការពិនិត្យមើលឡើងវិញនូវសិទ្ធិទទួលបានរបស់ខ្ញុំមុនថ្ងៃទី 23 ខែមេសា ឆ្នាំ 2020 ហើយកំពុងរង់ចាំព័ត៌មានបន្ថែមទៀត ប៉ុន្តែខ្ញុំមិនទាន់បានប្រគល់ព័ត៌មាននេះនៅឡើយទេ?

ក្រសួងនឹងបញ្ជាក់ពីករណីរបស់អ្នកដោយស្វ័យប្រវត្តិសម្រាប់រយៈពេលប្រាំមួយខែបន្ថែមទៀតហើយនឹងចាត់វិធានការពិនិត្យឡើងវិញនូវសិទ្ធិទទួលបានរបស់អ្នកដែលជាការផ្លាស់ប្តូរស្ថានភាពការណ៍។ ប្រសិនបើការផ្លាស់ប្តូរបណ្តាលឱ្យអត្ថប្រយោជន៍របស់អ្នកកាត់បន្ថយ នោះអ្នកនឹងទទួលបានលិខិតមួយ

ពន្យល់អំពីវិធានដែលអនុវត្តចំពោះស្ថានភាពរបស់អ្នក។ ប្រសិនបើការផ្លាស់ប្តូរជាធម្មតាបង្កើនអត្ថប្រយោជន៍ ប៉ុន្តែអ្នកមិនបានផ្តល់ការផ្ទៀងផ្ទាត់ នោះអត្ថប្រយោជន៍របស់អ្នកនឹងនៅដដែល។

តើមានអ្វីកើតឡើងប្រសិនបើការពិនិត្យមើលឡើងវិញនូវសិទ្ធិទទួលបានប្រចាំខែមេសារបស់ខ្ញុំត្រូវបានទទួលបន្ទាប់ពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2020?

ការពិនិត្យឡើងវិញនូវសិទ្ធិទទួលបានរបស់អ្នកនឹងត្រូវបានចាត់ទុកដូចជាការផ្លាស់ប្តូរស្ថានភាពការណ៍ដែរ លើកលែងតែអ្នកទូរស័ព្ទនិយាយជាមួយបុគ្គលិក។ ប្រសិនបើវាត្រូវបានដំណើរការជាការផ្លាស់ប្តូរស្ថានភាពការណ៍ ហើយការផ្លាស់ប្តូរបណ្តាលឱ្យអត្ថប្រយោជន៍របស់អ្នកកាត់បន្ថយ នោះអ្នកនឹងទទួលបានលិខិតមួយពន្យល់ពីវិធានដែលអនុវត្តចំពោះស្ថានភាពរបស់អ្នក។ ប្រសិនបើការផ្លាស់ប្តូរជាធម្មតាបង្កើនអត្ថប្រយោជន៍ ប៉ុន្តែអ្នកមិនបានផ្តល់ការផ្ទៀងផ្ទាត់ នោះអត្ថប្រយោជន៍របស់អ្នកនឹងនៅដដែល។

តើខ្ញុំនឹងទទួលបានលិខិតបញ្ចប់សិទ្ធិទទួលបានដែរឬទេ ប្រសិនបើខ្ញុំមិនបានបញ្ចប់ការពិនិត្យឡើងវិញនូវសិទ្ធិទទួលបានរបស់ខ្ញុំដែលដល់កំណត់នៅខែមេសា ទេ លិខិតបញ្ចប់សិទ្ធិទទួលបាននេះនឹងមិនត្រូវបានចេញនៅខែមេសា ឬឧសភាទេ?

តើខ្ញុំនឹងទទួលបានលិខិតដាស់តឿនខ្ញុំឱ្យបំពេញការពិនិត្យមើលឡើងវិញនូវសិទ្ធិទទួលបានរបស់ខ្ញុំនៅខែឧសភា ឆ្នាំ 2020 ដែរឬទេ? ទេ លិខិតទាំងនេះនឹងមិនត្រូវបានចេញទេ។